



**២.ការសាងសង់ផ្លូវ**

- សុំជួសជុលផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ ក្រាលគ្រួសក្រហមពី ចំណុចអូរកាន ដល់អូរលុង ព្រមទាំងស្ពាន ២ កន្លែង ទី១ នៅចំណុចអូររឹងហែង និងទី២ នៅចំណុចអូរស្វាយ ស្ពាន ទាំង ២ មានបណ្តោយ ៧ម៉ែត្រ ទទឹង ៧ម៉ែត្រ ធ្វើពីបេតុង និងដាក់លូ៣កន្លែងទៀត ទី១ នៅចំណុច ភ្នំសុរិយា ទី២ នៅចំណុចស្រែសុរិយា និងទី៣ នៅចំណុចអូររឹងហែង ដែលមានមុខកាត់ ១.៥ម៉ែត្រ កំរាស់ ២តឹក ប្រវែង ៧ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១៣ និងឲ្យបានរួចរាល់ត្រឹមឆ្នាំ ២០១៤។
- សុំផ្លូវថ្មី១ខ្សែ ក្រាលគ្រួសក្រហម ពីផ្លូវធំចូលទៅភូមិប៉ាតាង ប្រវែង ១គីឡូម៉ែត្រ មានទទឹង ៧ម៉ែត្រ សូមឲ្យបាននៅឆ្នាំ២០១២។

**៣.ការសាងសង់ប៉ុស្តិ៍សុខភាព**

- សុំប៉ុស្តិ៍សុខភាពចំនួន៤ខ្នង នៅចំនួន ៤ភូមិ គឺភូមិប៉ាតាង ភូមិចាងរ៉ា ភូមិព្រែក ភូមិអុល មួយខ្នងៗ មានបណ្តោយ ៧ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលសាងសង់លើដីរដ្ឋ ធ្វើអំពីឈើប្រកសង្ក័សី សូមចាប់ ផ្តើមសាងសង់ពីឆ្នាំ ២០១៣ និងឲ្យបានរួចរាល់ត្រឹមឆ្នាំ ២០១៤។
- សុំគ្រូពេទ្យចំនួន ១២នាក់ ទាំងប្រុស និងស្រី និងគ្រូពេទ្យ ១នាក់ ទៀតមានជំនាញត្រួតពិនិត្យហើយ មាន សំភារៈបរិក្ខារពេទ្យគ្រាប់គ្រាន់សូមឲ្យបានត្រឹមឆ្នាំ ២០១៤។
- សុំម៉ាស៊ីនភ្លើងចំនួន ១គ្រឿង មានកំលាំង ២២សេស និងបំពាក់ឌីណាម៉ូ មាន កំលាំង ១០គីឡូវ៉ាត់ សម្រាប់ដាក់ប៉ុស្តិ៍សុខភាពភូមិប៉ាតាង ឃុំប៉ាតាង សូមឲ្យបានត្រឹមឆ្នាំ២០១៤។
- សុំពេទ្យសត្វចំនួន២នាក់ មានថ្នាំគ្រាប់គ្រាន់ សម្រាប់ចាក់ការពារ គោក្របី ជ្រូកមាន់ទា នៅពេល ឈឺ ទូទាំងឃុំប៉ាតាង សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១១ នេះតទៅ។

**៤.ការសាងសង់សាលា និងគ្រូ**

- សុំសាងសង់សាលាបឋមសិក្សា១ខ្នង មាន៦បន្ទប់ ធ្វើអំពីបេតុងប្រកប្រៀងមានបណ្តោយ ៤៨ម៉ែត្រ ទទឹង ៦ម៉ែត្រ សាងសង់នៅ ភូមិប៉ាតាង ចំណុចទួលស្វាយព្រៃ និងមាន សំភារៈគ្រប់គ្រាន់ ដូចជា តុគ្រូ តុសិស្ស ក្តារខៀន ព្រមទាំងសុំគ្រូ ចំនួន៦នាក់ ស្រី៣នាក់ សូមឲ្យបានរួចរាល់នៅឆ្នាំ ២០១៤។
- សុំគ្រូក្រៅប្រព័ន្ធចំនួន២នាក់ ស្រី១ សម្រាប់បង្រៀនអក្ខរកម្ម ដល់អ្នកភូមិប៉ាតាងតូច ៦០នាក់ ប្រុស និងស្រី ៦០នាក់ ដែលមិនចេះអក្សរសូមឲ្យបាននៅឆ្នាំ ២០១២។
- សុំគ្រូបង្រៀនភាសាអង់គ្លេសចំនួន២នាក់ ស្រី១ សម្រាប់បង្រៀននៅសាលាណងកាតុង សូមឲ្យ បាននៅឆ្នាំ២០១២។

**៥. ការសាងសង់បង្គន់អនាម័យអណ្តូងទឹក និងចុចចម្រោះទឹក**

- សុំសាងសង់បង្គន់អនាម័យចំនួន១ មាន២បន្ទប់ សម្រាប់សិស្សប្រុស និងសិស្សស្រី នៅសាលារៀនណាងកាតុងធ្វើអំពីបេតុងប្រកសង្កីសីមានទំហំ ៤ម៉ែត្រគុណនឹង៣ម៉ែត្រ សូមឲ្យបាននៅឆ្នាំ២០១៣។
- សុំអណ្តូងដឹកចំនួន៤ នៅភូមិ គឺភូមិអុល ភូមិប៉ាតាង ភូមិព្រុស ភូមិចាងរ៉ា ដែលមានមុខកាត់អណ្តូង ១ម៉ែត្រ ជម្រៅ៣០ម៉ែត្រ និងចាក់បេតុង ជុំវិញមាត់អណ្តូងចម្ងាយ ២ម៉ែត្រ ដើម្បីបង្ហូរទឹកចេញសូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៤ និងបញ្ចប់ត្រឹមឆ្នាំ២០១៥។
- សុំបង្គន់អនាម័យចំនួន១២មួយ ភូមិនៅ ៤ភូមិ គឺភូមិអុល ភូមិប៉ាតាង ភូមិចាងរ៉ា ភូមិព្រុស ដែលមានបណ្តោយ ៤ម៉ែត្រ ទទឹង ៣ម៉ែត្រ ជញ្ជាំងធ្វើអំពីឈើបាតចាក់បេតុងប្រកសង្កីសី សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៤ និងឲ្យរួចរាល់ឆ្នាំ២០១៥។
- សុំអណ្តូងស្នប់ចំនួន១ ដែលមានជម្រៅ ៣០ម៉ែត្រ ចាក់បេតុងជុំវិញមាត់អណ្តូង ២ម៉ែត្រ សម្រាប់សាលារៀនណាងកាតុងសូមឲ្យបាននៅឆ្នាំ២០១៣។
- សុំផ្ទុះចម្រោះទឹកស្អាតចំនួន ៥៩ផ្ទុះ សម្រាប់៥៩គ្រួសារ នៅភូមិប៉ាតាងតូច និងមុងជ្រលក់ថ្នាំចំនួនចំនួន ៥៩គ្រួសារ និងមួយគ្រួសារចំនួន៤មុងជ្រលក់ នៅភូមិប៉ាតាងតូចសូមឲ្យបាននៅឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

**លោក ប៉ែន នួនភា** តំណាងគណបក្សសិទ្ធិមនុស្សប្រចាំឃុំមានប្រសាសន៍ថា «ខ្ញុំមិនទាន់មានឈ្មោះនៅក្នុងឃុំសង្កាត់នេះទេសម្រាប់គណបក្សខ្ញុំ ហើយខ្ញុំនឹងឃ្នាំមើលរាល់ការសន្យាទាំងនេះ»។

**លោក ហង្ស ឡែ** តំណាងគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃុំ បានលើកឡើងថា «រាល់អ្វីៗដែលប្រជាពលរដ្ឋរកឃើញមានសារៈសំខាន់ណាស់ចំនួន ៥ អាទិភាពនេះ លោកនឹងទទួលយកទាំងអស់នូវអ្វីដែលម្ចាស់ឆ្នោតរកឃើញហើយសន្យាថា ធ្វើឲ្យបានដើម្បីកាត់បន្ថយភាពក្រីក្រ និងទទួលបានភាពរីកចំរើននៅក្នុងឃុំ យើងប៉ុន្តែសុំឲ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ឆ្នោត»។

**លោកស្រី វិល ដែង** តំណាងគណបក្សហ៊្វុនស៊ិនប៉ិចប្រចាំឃុំបានមានប្រសាសន៍ថា «បើគណបក្សខ្ញុំជាប់ឆ្នោត ខ្ញុំនឹងខិតខំធ្វើឲ្យបាននូវអ្វីដែលប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរកឃើញនៅថ្ងៃនេះ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់ របស់ខ្លួន។

៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ជាចម្រើនយល់នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌ មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវ របាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និង មិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោល បំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យ មានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយ ការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការ បំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 050